



គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

THE BAR ASSOCIATION OF THE KINGDOM OF CAMBODIA

7

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

7

អង្គបោះឆ្នោតប្រជុំ និងការសង្កេតការណ៍ប្រជុំ

ឧទ្ទេសនាមដោយ៖ មេធាវី មាស ស៊ីមន

ប្រព្រឹត្តនៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០១៥



ទម្រង់នៃពាក្យបណ្តឹង

ក្រុមនីតិវិធីរដ្ឋប្បវេណីបានធ្វើការបែងចែកបណ្តឹងជាបីប្រភេទ គឺ ៖

1. បណ្តឹងទាមទារអោយផ្តល់តាវកាលិក
2. បណ្តឹងទាមទារអោយបញ្ជាក់
3. បណ្តឹងទាមទារអោយបង្កើត ឬ រំលត់នូវទំនាក់ទំនងគតិយុត្ត ។

រាល់ការដាក់ពាក្យបណ្តឹងទៅតុលាការ ច្បាប់តម្រូវអោយធ្វើជាលាយលក្ខណ៍អក្សរ



ចំណុចដែលត្រូវសរសេរក្នុងពាក្យបណ្តឹង

អនុលោមតាមមាត្រា ៧៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី ចែកចេញជាពីរផ្នែក គឺផ្នែកដែលត្រូវសរសេរដាច់ខាត មាត្រា ៧៥-២ និងផ្នែកមិនដាច់ខាត មាត្រា ៧៥-

៣ ។

ចំណុចដាច់ខាត

(ក). អត្តសញ្ញាណភាគី

(ខ). ខ្លឹមសារនៃសាលក្រមដែលទាមទារអោយតុលាការចេញ និងអង្គហេតុចាំបាច់បញ្ជាក់ការទាមទារ



គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

THE BAR ASSOCIATION OF THE KINGDOM OF CAMBODIA

7

ចំណុចមិនចាប់បង្ខំ (មាត្រា ៧៥-៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី)

អង្គហេតុដែលជាមូលហេតុនៃការទាមទារ

និងអង្គហេតុសំខាន់ៗដើម្បីបញ្ជាក់ការទាមទារ




ក. អត្តសញ្ញាណភាគី

រូបវន្តបុគ្គល ៖ ត្រូវសរសេរ ឈ្មោះ និងអាសយដ្ឋាន ភាគី ព្រមទាំងឈ្មោះ និងអាសយដ្ឋាននៃអ្នកតំណាងដែលច្បាប់បានកំណត់ ។

នីតិបុគ្គល ៖ នាមករណ៍ ឬឈ្មោះ និងទីតាំងនៃទីស្នាក់ការនៃនីតិបុគ្គល និងអាសយដ្ឋាននៃអ្នកតំណាងដែលច្បាប់បានកំណត់ ។



រចនាសម្ព័ន្ធនៃពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ



អង្គហេតុចាំបាច់
បញ្ជាក់ការទាមទារ



Kg អង្គហេតុដែលជាមូលហេតុនៃការទាមទារ

IF អង្គហេតុសំខាន់ៗដែលទាក់ទងនឹងអង្គហេតុដែលជាមូលហេតុនៃការទាមទារ

EV ភស្តុតាងដែលទាក់ទងនឹងអង្គហេតុដែលជាមូលហេតុនៃការទាមទារ



ខ. ខ្លឹមសារនៃសាលក្រមដែលដើមចោទទាមទារអោយតុលាការចេញ

១. បង្គាប់ឱ្យចុងចម្លើយ Y បង់ប្រាក់ចំនួន ៥០០០\$ ទៅដើមចោទ X

២. បង្គាប់ឱ្យចុងចម្លើយ Y បង់ការប្រាក់ចំនួន ៥% ក្នុងមួយឆ្នាំ នៃទឹកប្រាក់ ៥០០០\$ ទៅអោយដើមចោទ X ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ រហូតដល់សងគ្រប់ ។

៣. ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ចុងចម្លើយ

៤. សាលក្រមនេះអាចអនុវត្តជាបណ្តោះអាសន្នបាន



គ.អង្គហេតុចាំបាច់ដើម្បីបញ្ជាក់នូវការទាមទារ

1. ទាមទារប្រាក់ដោយផ្អែកតាមកិច្ចសន្យាខ្ចីបរិភោគ
2. កាលបរិច្ឆេទនៃកិច្ចសន្យា ១-១-២០១៤
3. គូភាគីនៃកិច្ចសន្យា X និង Y
៤. ប្រាក់ដើម ៥០០០\$
៥. ការកំណត់សងមកដល់ ១-១-២០១៥



សូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់របស់លោកអ្នក !

សូមមានសំណាងល្អ !!